

ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia
ជាតិ សាសនា ព្រះមហាក្សត្រ
Nation Religion King



កិច្ចសហប្រតិបត្តិការ
អាណ្លីម៉ង់
DEUTSCHE ZUSAMMENARBEIT

អនុវត្តដោយ: **giz** Deutsche Gesellschaft für Internationale Zusammenarbeit (GIZ) GmbH



Physikalisch-Technische Bundesanstalt
Bundesmessung und Berichterstattung

សិក្ខាសាលា “ហេដ្ឋារចនាសម្ព័ន្ធទាក់ទងនឹងគុណភាពក្នុងវិស័យចំណីអាហារ និងតួនាទីនៃការធ្វើអោយមានស្តង់ដារក្នុងទីផ្សារនាំចេញ”
International Workshop “Quality Infrastructure in the Food Industry and the Role of Standardization in Export Markets”

សណ្ឋាគារសោមាទេវីអង្គរ (បន្ទប់ប្រជុំអង្គរវត្ត), សៀមរាប, ថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១៩
Somadevi Angkor Hotel (Angkor Watt Meeting Room), Siem Reap, August 22nd, 2019

របៀបវារៈ / Agenda	
08.00 – 08.30	ចុះឈ្មោះ / Registration
08:30 – 09:00	សន្ទរកថាបើកម្មវិធី / Opening Remarks <ul style="list-style-type: none"> • លោក ងី ប៉ូលីននាវិទ្ធី, មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ Mr. Ngi Polineavith, National Metrology Center Cambodia • លោកស្រី និត្យា រេហានី, មន្ត្រីសម្របសម្រួលគម្រោងភីធីប៊ីនៅកម្ពុជា Ms. Nitja Rehani, Project Coordinator for PTB in Cambodia • លោកបណ្ឌិត ស្តេហ្វាន់ ហាន់ហ្សឺលម៉ាន់, ប្រធានកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានដំណាក់កាលទី៤ Dr. Stefan Hanselmann, Head of GIZ RED IV and MSME
09:00 – 09:45	ការធ្វើសន្ទរកថា / Keynote Speech ហេដ្ឋារចនាសម្ព័ន្ធទាក់ទងនឹងគុណភាពក្នុងវិស័យចំណីអាហារ / Quality Infrastructure in the Food Sector លោកស្រីបណ្ឌិត អូលរិក ឡេឆនឺ (វិទ្យាស្ថាន ភីធីប៊ី) / Dr. Ulrike Lechner (PTB)
09:45 – 10:15	តួនាទីនៃហេដ្ឋារចនាសម្ព័ន្ធទាក់ទងនឹងគុណភាពសម្រាប់ការនាំចេញ / Role of Quality Infrastructure for Exports លោកស្រី ខេថារីណា ថេលស៊ី (វិទ្យាស្ថាន ភីធីប៊ី) / Ms. Katharina Telfser (PTB)
10:15 – 10:45	សម្រាកអាហារសម្រន់ / Coffee break
10:45 – 11:15	ហេតុអ្វីការធ្វើតេស្តមានសារៈសំខាន់ – កញ្ចប់សេវាកម្ម / Why testing matters – Service portfolio លោកខៀវ បញ្ញាវឌ្ឍន៍, អនុប្រធានការិយាល័យ ផែស្តុក, កាំកុងត្រូល Mr. Kheav Panhawath, Deputy Chief Bureau of Dried Port of CAMCONTROL
11:15 – 11:45	ស្ថានភាពការកែច្នៃចំណីអាហារនៅកម្ពុជា / Situation of Food Processing in Cambodia លោកច្រន រិទ្ធី, គ្រូឧទ្ទេសន៍ និងអ្នកសិក្សាស្រាវជ្រាវនៅសកលវិទ្យាល័យភូមិន្ទកសិកម្ម / Mr. Chrun Rithy, Lecturer and researcher at Faculty of Agro-Industry in Royal University of Agriculture (RUA)

11:45 - 12:00	វគ្គសំណួរចម្លើយ / Question & Answer Session	
12:00 - 13:30	សម្រាកអាហារថ្ងៃត្រង់ / Lunch Break	
	ជំរើសប្រធានបទទី ១ / Workstream I (GIZ) បន្ទប់ប្រជុំអង្គរវត្ត / Angkor Watt Meeting Room	ជំរើសប្រធានបទទី ២ / Workstream II (PTB) បន្ទប់ប្រជុំ VIP / VIP Meeting room
	ស្តង់ដារការកែច្នៃផលិតផលអាហារ និងសេចក្តីនៃនាំសម្រាប់ការនាំចេញ / Food Processing standards and Export guidelines	ការវាយតម្លៃច្រវាក់ផលិតកម្មដំឡូងមី / Value Chain Analysis - Cassava
	13:30 – 14:30 ស្តង់ដារការកែច្នៃផលិតផលអាហារកម្ពុជា Cambodian Food Processing standards លោកស្រី គង់ បាឆនី វិទ្យាស្ថានជាតិស្តង់ដារ Institute of Standard of Cambodia	13:30 – 16:50 <i>(15:00 – 15:15 សម្រាកអាហារសម្រន់ / Coffee Break)</i> បង្កើតកិច្ចសហប្រតិបត្តិការរវាងហេដ្ឋារចនាសម្ព័ន្ធទាក់ទងនឹងគុណភាព និងច្រវាក់ផលិតកម្មដំឡូងមី “Fostering Cooperation between Quality Infrastructure and the Cassava Value Chain”
	14:30 – 16:00 <i>(15:00 – 15:15 សម្រាកអាហារសម្រន់ / Coffee Break)</i> សេចក្តីនៃនាំសម្រាប់ការនាំចេញចេក ស្វាយ និងមៀនទៅប្រទេសចិន Guidelines on export processes for bananas, mangoes, and longan to China លោកស្រី សុវណ្ណ មាលា / Ms. Sovann Mealea, នាយកគ្រប់គ្រងក្រុមហ៊ុន ស៊ីអិលអិន Managing Director, CLN Co., Ltd., Cambodia	សិក្ខាសាលាជាមួយនឹងវិទ្យាស្ថាន ភីធីប៊ី, ស្ថាប័នហេដ្ឋារចនាសម្ព័ន្ធ ទាក់ទងនឹងគុណភាព និងអ្នកផលិតកម្មដំឡូងមី Workshop with PTB, Cambodia’s Quality Infrastructure Institutions and Cassava Producers
	16:00 – 16:10 បិទកម្មវិធី / Closing remarks លោកបណ្ឌិត ស្តេហាន់ ហាន់ហ្វីលម៉ាន់ ប្រធានកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានដំណាក់កាលទី៤ Dr. Stefan Hanselmann, Head of GIZ RED IV and MSME	16:50 – 17:00 បិទកម្មវិធី / Closing remarks លោកស្រី និត្យា រេហានី មន្ត្រីសម្របសម្រួលគម្រោងភីធីប៊ីនៅកម្ពុជា Ms. Nitja Rehani, Project Coordinator for PTB in Cambodia
	ចប់កម្មវិធី / End of Conference	